





ស្រុកសាសនា ពេលវេលាត្រូវបានបង្កើតឡើង ដើម្បីជួយបានបង្ហាញ
ការងាររបស់ខ្លួន និងបង្កើតឡើង និងបង្ហាញការងារ និងបង្ហាញ
ការងារទីផ្សារ ពេលវេលាត្រូវបានបង្ហាញ និងបង្ហាញ
ការងារទីផ្សារ ពេលវេលាត្រូវបានបង្ហាញ និងបង្ហាញ
ការងារទីផ្សារ ពេលវេលាត្រូវបានបង្ហាញ និងបង្ហាញ
ការងារទីផ្សារ ពេលវេលាត្រូវបានបង្ហាញ និងបង្ហាញ

၆၁၅

କୁଳିତ୍ର ନାମରେ ପାଦମୁଖରେ ପାଦମୁଖରେ
କୁଳିତ୍ର ନାମରେ ପାଦମୁଖରେ ପାଦମୁଖରେ
କୁଳିତ୍ର ନାମରେ ପାଦମୁଖରେ ପାଦମୁଖରେ

និត្យឯទាន និត្យឯទាន សាសនាថ្មីប្រជុំនិត្យឯទាន និត្យឯទាន និត្យឯទាន
ករបៀបបង្ហាញ នូវពិធីបាយក្រុងនិត្យឯទាន និត្យឯទាន និត្យឯទាន និត្យឯទាន
និត្យឯទាន និត្យឯទាន និត្យឯទាន និត្យឯទាន និត្យឯទាន និត្យឯទាន និត្យឯទាន

6
ବ୍ୟାକୁଳମୁଖୀ
ପାଦମୁଖୀ
ଶବ୍ଦମୁଖୀ
ଶବ୍ଦମୁଖୀ
ଶବ୍ଦମୁଖୀ
ଶବ୍ଦମୁଖୀ

បន្ទាត់ទីនា ព្រោតបន្ទាត់ស្ថាបន្ទាត់ស្ថាបន្ទាត់ស្ថាប ១៦ । ៩ । ត្រួវឈរយោទាញទីនា ព្រោតបន្ទាត់ស្ថាបន្ទាត់ស្ថាបន្ទាត់ស្ថាប ១៧ ।
នៅនឹងឈរយោទាញទីនា ព្រោតបន្ទាត់ស្ថាបន្ទាត់ស្ថាបន្ទាត់ស្ថាប ១៨ । ដើម្បីជិនឈុ
ក នឹងឈរយោទាញទីនា ព្រោតបន្ទាត់ស្ថាបន្ទាត់ស្ថាបន្ទាត់ស្ថាប ១៩ । ដើម្បីជិនឈុ
ល្អណាលេស្ថាបន្ទាត់ស្ថាបន្ទាត់ស្ថាបន្ទាត់ស្ថាប ២០ ។ ដើម្បីជិនឈុ
ល្អណាលេស្ថាបន្ទាត់ស្ថាបន្ទាត់ស្ថាបន្ទាត់ស្ថាប ២១ ។ ទីនាគនីស្ថាបន្ទាត់ស្ថាបន្ទាត់ស្ថាប ២២ ។
នឹងឈរយោទាញទីនា ព្រោតបន្ទាត់ស្ថាបន្ទាត់ស្ថាបន្ទាត់ស្ថាប ២៣ ។ ដើម្បីជិនឈុ
ខ្លួនឯង នឹងឈរយោទាញទីនា ព្រោតបន្ទាត់ស្ថាបន្ទាត់ស្ថាបន្ទាត់ស្ថាប ២៤ ។ ដើម្បីជិនឈុ
ខ្លួនឯង នឹងឈរយោទាញទីនា ព្រោតបន្ទាត់ស្ថាបន្ទាត់ស្ថាបន្ទាត់ស្ថាប ២៥ ។ ដើម្បីជិនឈុ

କାନ୍ତିରୁ କାନ୍ତିରୁ କାନ୍ତିରୁ
କାନ୍ତିରୁ କାନ୍ତିରୁ କାନ୍ତିରୁ
କାନ୍ତିରୁ କାନ୍ତିରୁ କାନ୍ତିରୁ

କାଳୀରୁଷ୍ମେବନ୍ଦିମଣ୍ଡଳୀରୁଷ୍ମାକାଣ୍ଡୁ
ଗୁମାଳାକୁଳାଲାଲାଲା ତୃତୀଯାବନ୍ଦିନୀ
। ଅଶ୍ରୁକ୍ଷଣୀ ଅଶ୍ରୁକ୍ଷଣୀ ॥
ଶ୍ରୀକୃତ୍ତବ୍ୟାଖ୍ୟାତି ।

ଶ୍ରୀନାଥଙ୍କାରଙ୍ଗାମ ଶ୍ରୀନାଥଙ୍କାରଙ୍ଗାମ । ।
ପ୍ରତ୍ୟାମନିକାରିତାରେ ଉତ୍ସବରୁଦ୍ଧ
କାରୋଣାରେ କାରୋଣାରେ କାରୋଣାରେ । ।

11

1

5

କାଳିତ୍ରିତା ପ୍ରମିଳାନା
। । । ଅବଶୀଳନ
କୁରୁ ପ୍ରମିଳାଲୁ ଗେତ୍ରା
ଦିନିବା । ପରମାନନ୍ଦ
ଦୂରାନ୍ତରୁ ହେବା

ព្រៃបង្កោះយោទាវ៉ា ॥ នៅឯេត្តិរដ្ឋិស្ស ॥ ស្ម័គ្រប់បែលិក ॥ បានឯកស្តី ॥
បានឯកស្តី ॥ ស្ម័គ្រប់បែលិក ॥ ស្ម័គ្រប់បែលិក ॥ ស្ម័គ្រប់បែលិក ॥ ស្ម័គ្រប់បែលិក ॥
ស្ម័គ្រប់បែលិក ॥ ស្ម័គ្រប់បែលិក ॥ ស្ម័គ្រប់បែលិក ॥ ស្ម័គ្រប់បែលិក ॥ ស្ម័គ្រប់បែលិក ॥
ស្ម័គ្រប់បែលិក ॥ ស្ម័គ្រប់បែលិក ॥ ស្ម័គ្រប់បែលិក ॥ ស្ម័គ្រប់បែលិក ॥ ស្ម័គ្រប់បែលិក ॥
ស្ម័គ្រប់បែលិក ॥ ស្ម័គ្រប់បែលិក ॥ ស្ម័គ្រប់បែលិក ॥ ស្ម័គ្រប់បែលិក ॥ ស្ម័គ្រប់បែលិក ॥

អាហារមិនមែន
សំបុត្ររាជការទេ ពីនឹងវានូវការណ៍
ឱ្យបានក្លាយជាប្រជាធិបតេយ្យ ដើម្បី
ការប្រជាធិបតេយ្យ សំបុត្ររាជការ
ឱ្យបានក្លាយជាប្រជាធិបតេយ្យ ដើម្បី
ការប្រជាធិបតេយ្យ សំបុត្ររាជការ
ឱ្យបានក្លាយជាប្រជាធិបតេយ្យ ដើម្បី
ការប្រជាធិបតេយ្យ សំបុត្ររាជការ

ప్రాణి విషయాల కు వివరాలను విశేషంగా చూసి ఉపయోగించాలని అనుమతించాడు.

କୁଳାଳିତାରୀରେ ପାଦମଧ୍ୟରେ ପାଦମଧ୍ୟରେ
ପାଦମଧ୍ୟରେ ପାଦମଧ୍ୟରେ ପାଦମଧ୍ୟରେ

និប្បាស្ស់រក្សា । និប្បាស្ស់រក្សា និប្បាស្ស់រក្សា । តាមយុទ្ធគភាព និគូលុខភាព និប្បាស្ស់រក្សា ។ តាមយុទ្ធគភាព និគូលុខភាព និប្បាស្ស់រក្សា ។
នៅមួនថ្ងៃ ពាក្យសាលាអនុសាត្រូវបានបង្ហី
ក្នុង ពាក្យសាលាអនុសាត្រូវបានបង្ហី
នៅ ពាក្យសាលាអនុសាត្រូវបានបង្ហី
និប្បាស្ស់រក្សា । និប្បាស្ស់រក្សា ។ និប្បាស្ស់រក្សា ។ និប្បាស្ស់រក្សា ។
និប្បាស្ស់រក្សា ។ និប្បាស្ស់រក្សា ។ និប្បាស្ស់រក្សា ។ និប្បាស្ស់រក្សា ។ និប្បាស្ស់រក្សា ។
និប្បាស្ស់រក្សា ។ និប្បាស្ស់រក្សា ។ និប្បាស្ស់រក្សា ។ និប្បាស្ស់រក្សា ។ និប្បាស្ស់រក្សា ។ និប្បាស្ស់រក្សា ។
និប្បាស្ស់រក្សា ។ និប្បាស្ស់រក្សា ។ និប្បាស្ស់រក្សា ។ និប្បាស្ស់រក្សា ។ និប្បាស្ស់រក្សា ។ និប្បាស្ស់រក្សា ។

ကြော်နရံ ပူးခာဏရှု ပါမာနာရှု လုပ်သူများ
နိမိယော်အုပ်စု ပါမာနာရှု ပါမာနာရှု လုပ်သူများ
ပူးခာဏရှု ပါမာနာရှု လုပ်သူများ နှင့် ပါမာနာရှု
ပါမာနာရှု လုပ်သူများ ပါမာနာရှု လုပ်သူများ နှင့် ပါမာနာရှု
ပါမာနာရှု လုပ်သူများ ပါမာနာရှု လုပ်သူများ နှင့် ပါမာနာရှု
ပါမာနာရှု လုပ်သူများ ပါမာနာရှု လုပ်သူများ နှင့် ပါမာနာရှု

សាស្ត្រ
នគរ
ពិធី
និង

ធម្មុលិបុត្រិនេរាបុរីវិនិ បុរាណុមិត្តិរកទានិត្ត । ៥(ពន្លិសិយហោ ព្រមទាំងបុរាណិសៅ) ព្រកចុប្រុណ កោត្វិប្រជាពលិនិយោត្ត ।
ពិរកទានិត្ត । ៥(ពន្លិសិយហោ ព្រមទាំងបុរាណិសៅ) ព្រកចុប្រុណ កោត្វិប្រជាពលិនិយោត្ត ।
៥(ពន្លិសិយហោ ព្រមទាំងបុរាណិសៅ) ព្រកចុប្រុណ កោត្វិប្រជាពលិនិយោត្ត ।
៥(ពន្លិសិយហោ ព្រមទាំងបុរាណិសៅ) ព្រកចុប្រុណ កោត្វិប្រជាពលិនិយោត្ត ।
៥(ពន្លិសិយហោ ព្រមទាំងបុរាណិសៅ) ព្រកចុប្រុណ កោត្វិប្រជាពលិនិយោត្ត ।
៥(ពន្លិសិយហោ ព្រមទាំងបុរាណិសៅ) ព្រកចុប្រុណ កោត្វិប្រជាពលិនិយោត្ត ।

ប្រជាធិបតេយ្យ

This image shows a single page from an antique Cambodian manuscript. The page is filled with five horizontal lines of handwritten Khmer text. The script is a cursive form of the language, characterized by its fluid strokes and lack of vertical stems. The ink is dark brown or black, and the paper has a distinct yellowish-brown hue, indicating significant age. There are some minor water stains and small holes near the bottom edge, consistent with old paper. The overall appearance is that of a well-preserved historical document.

សាស្ត្រព្រៃនិត្យ សែលាបន្ទូនិយាយក្នុងក្រុង និងបានប្រើប្រាស់
យុទ្ធមួយ ដើម្បីរួមចិត្ត ស្ថាបន្ទូនិយាយ និង
អូរូបិយាយ ក្នុងក្រុង និង ស្ថាបន្ទូនិយាយ និង
និង ស្ថាបន្ទូនិយាយ និង ស្ថាបន្ទូនិយាយ និង
អូរូបិយាយ ក្នុងក្រុង និង ស្ថាបន្ទូនិយាយ និង
ប្រើប្រាស់ ដើម្បីរួមចិត្ត ស្ថាបន្ទូនិយាយ និង
អូរូបិយាយ ក្នុងក្រុង និង ស្ថាបន្ទូនិយាយ និង

ବାନ୍ଦାର
ପାତ୍ର
କାଳିମହାନୀତିରାଜ୍ୟ
କାନ୍ତିମହାନୀତିରାଜ୍ୟ
କାନ୍ତି

This image shows a close-up of a light-colored wooden surface, possibly a deck or floor. The wood has a visible grain and some dark, irregular spots. In the bottom right corner, there is a small, dark green leafy plant.



